

តាមការកត់ត្រាស្រាវជ្រាវស្តីពីការកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានទឹក (WMS) ក្នុងប្រទេសកម្ពុជា គេបានឃើញថា ការប្រើប្រាស់ប្រព័ន្ធក្រប់គ្រងធនធានទឹក (WMS) ក្នុងប្រទេសកម្ពុជា បានកើនឡើងយ៉ាងខ្លាំងក្លា ក្នុងរយៈពេលប្រហែលជា ១០ ឆ្នាំចុងក្រោយនេះ។

## Promenade épigraphique en pays khmer : de la découverte à la publication



ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ម៉ោង៥:៣០ល្ងាច

នៅមហាវិទ្យាល័យបុរាណវិទ្យា (ក្នុងសាលាសម្តែងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)

Friday, October 26, 2018, 5:30pm at RUFA (behind the National Museum)

សូមអញ្ជើញចូលរួមស្តាប់ដោយមេត្តិ

## វិភាគទាន

with contribution from

- សប្បុរសជន
- សមាជិកយសោធរ
- មិត្តយសោធរ



- o Individuals
- o Members of Yosothor
- o Friends of Yosothor

Yosothor@gmail.com

[www.yosothor.org](http://www.yosothor.org)

# ត្រាច់ចរក្នុងច្បារសិលាចារឹកកម្ពុជា : ពីការរកឃើញមកដល់ការសិក្សាផ្សព្វផ្សាយ

Dominique SOUTIF

(École française d'Extrême-Orient)

តាំងពីមួយសតវត្សមកហើយដែលសិលាចារឹកទៅជាមុខវិជ្ជាជំនាញក្នុងសិក្សាខ្មែរ ដោយប្រាប់យើងពីកាលបរិច្ឆេទ, រជ្ជកាល និងចរន្តគំនិត ដែលសុទ្ធសឹងជាប្រភពព័ត៌មានដ៏សំខាន់ឲ្យយើងដឹងពីអារ្យធម៌នៃប្រទេសកម្ពុជា។ ក្រៅពីប្រវត្តិសាស្ត្រទូទៅ មានទិន្នន័យដែលលេចចេញមកព្រាលៗអំពីការរស់នៅរាល់ថ្ងៃក្នុងសម័យមុនអង្គរ និងសម័យអង្គរ។ យ៉ាងណាក៏ដោយ ការបកស្រាយនានាតម្រូវឲ្យមានការពិចារណាជ្រៅជ្រះ ដ្បិតព័ត៌មានទាំងអម្បាលម៉ានច្រើនតែជាព័ត៌មានជាផ្លូវការ ចេញមកពីប្រភពជាផ្លូវការ។ បទបង្ហាញនេះនឹងមានឧទាហរណ៍ជាលំនាំទៅរកគន្លឹះខ្លះៗក្នុងការស្វែងយល់ន័យ និងបំណងនៃសិលាចារឹក។

## Promenade épigraphique en pays khmer : de la découverte à la publication

Dominique SOUTIF

(École française d'Extrême-Orient)

Depuis un siècle, les inscriptions occupent une place privilégiée dans les études khmères. Pourvoyeuses de dates, de généalogies royales et de témoignages des courants de pensée, elles constituent une source historique majeure en ce qui concerne la civilisation du Cambodge. Au-delà de la grande histoire, on peut y lire en filigrane des informations sur la vie quotidienne des périodes préangkorienne et angkorienne. Il s'agit cependant d'une littérature singulière, une littérature d'affichage officielle qu'il faut savoir interpréter et contextualiser. Au travers de quelques exemples, cette introduction à l'épigraphie khmère visera à donner quelques clés permettant d'appréhender ces textes.